



**សន្និបាតបូកសរុប  
លទ្ធផលការងារខោនឆ្នាំ២០២២ និងលើកទិសដៅការងារខោនឆ្នាំ  
២០២៣ របស់ក្រសួងអភិវឌ្ឍន៍សង្គម**

ថ្ងៃអង្គារ ៣កើត ខែមាយ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦  
សណ្ឋាគារសុខាភ័ព្សពេញថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៣

# កម្មវិធីទី៣

## ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ

អ្នកសម្របសម្រួល:

ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុន រដ្ឋលេខាធិការនៃក្រសួងអភិវឌ្ឍន៍ជនបទ

សមាជិក:

- ១. លោក ប៊ុន ចាន់ អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
- ២. ឯកឧត្តម ឆី សុផល ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ
- ៣. លោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍
- ៤. លោកស្រី នួន មុនីចិន្ដា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច
- ៥. លោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋានបណ្តុះបណ្តាលនិងស្រាវជ្រាវ

## ១. គោលបំណងកម្មវិធី:

កាត់បន្ថយភាពក្រីក្រ តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍសហគមន៍ជនបទចម្រុះ ការអភិវឌ្ឍសមត្ថភាព និងការអភិវឌ្ឍ និងអភិរក្សជនជាតិដើមភាគតិច។

## ២. លទ្ធផលដែលសម្រេចបានក្នុងឆ្នាំ ២០២២

ដោយសារវិបត្តិជំងឺកូវីដ១៩ នៅតែបន្តអូសបន្លាយ ធ្វើឲ្យថវិកាកម្មវិធីទី ៣ ឆ្នាំ ២០២២ ត្រូវបានវិភាជត្រឹមចំនួន ២ ៩៤៤,៦លានរៀល ថយចុះចំនួន ៧២២,៥លានរៀល ស្មើនឹង ១៩,៧% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២១ ដែលមានចំនួន ៣ ៦៦៧,១លានរៀល អនុវត្តបានចំនួន ២ ៦៥៦,៧លានរៀល ស្មើនឹង ៩០,២% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២២ ដោយសម្រេចគោលដៅបានចំនួន ៩១,៩%។

លទ្ធផលខាងលើនេះបានជះឥទ្ធិពលដល់ផែនការយុទ្ធសាស្ត្រថវិកា និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទ រយៈពេល៥ឆ្នាំផងដែរ។

## ការអនុវត្តសកម្មភាព ទៅតាមអនុកម្មវិធី

**អនុកម្មវិធីទី១ នៃកម្មវិធីទី៣ ការជំរុញបង្កើតការងារ និងមុខរបរនៅជនបទ ( នាយកដ្ឋានសេដ្ឋកិច្ចជនបទ )**

ការអនុវត្តសកម្មភាពសម្រេចបាន ៧៨,៦% ដោយបានគាំទ្រដល់សកម្មភាពការបង្កើតការងារ និងមុខរបរ

**អនុកម្មវិធីទី ២ នៃកម្មវិធីទី ៣ ការជំរុញសកម្មភាពសេដ្ឋកិច្ចគ្រួសារនៅជនបទ ( នាយកដ្ឋានសេដ្ឋកិច្ចជនបទ )**

ការអនុវត្តសកម្មភាពសម្រេចបាន ៨៧,៥% ដោយបានគាំទ្រដល់សកម្មភាពការជំរុញសកម្មភាពសេដ្ឋកិច្ចគ្រួសារ  
តាមរយៈ៖

- បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីគំនិតផ្តួចផ្តើម និងការគ្រប់គ្រងអាជីវកម្មខ្នាតតូចចំនួន ៣លើក នៅខេត្តកំពង់ឆ្នាំង ខេត្តតាកែវ និងខេត្តកំពង់ចាម
- បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញ និងភាពជាសហគ្រិន ១២វគ្គ ក្នុងខេត្តគោលដៅចំនួន ៥ខេត្ត រួមមាន ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តតាកែវ ខេត្តកំពង់ធំ និងខេត្តសៀមរាប
- **ការងារវិនិយោគជនបទ** ការងារសាងសង់ផ្សារជនបទដំបូង ២ និងការតាំងពិព័រណ៍ផលិតផលជនបទ

## ការអនុវត្តសកម្មភាព ទៅតាមអនុកម្មវិធី (ត)

អនុកម្មវិធីទី៣ នៃកម្មវិធីទី៣ ការបណ្តុះបណ្តាលធនធានមនុស្ស និងជំនាញអាជីព (នាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ)

ការអនុវត្តសកម្មភាពសម្រេចបាន ៩៣,១% ដោយបានគាំទ្រដល់សកម្មភាពចំនួន ២ គឺ

(១) ការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ ដោយបានបើកវគ្គបណ្តុះបណ្តាលចំនួន ៣វគ្គ មានមន្ត្រីរាជការចូលរួមសរុបចំនួន ១៤៨នាក់ (ស្រីចំនួន ២៩នាក់)

(២) ការបណ្តុះបណ្តាលជំនាញមូលដ្ឋាន ដោយបានបណ្តុះបណ្តាលជំនាញមូលដ្ឋានមានសិក្ខាកាមសរុបចំនួន ១៧៦០នាក់ (ស្រី ៧៦៤នាក់) ដែលអនុវត្តដោយមជ្ឈមណ្ឌលជំនាញមូលដ្ឋានទាំង ១១ ក្រោមការសម្របសម្រួលត្រួតពិនិត្យរបស់នាយកដ្ឋាន និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តគោលដៅ

## ការអនុវត្តសកម្មភាព ទៅតាមអនុកម្មវិធី (ត)

អនុកម្មវិធីទី៤ នៃកម្មវិធីទី៣ ជំរុញការអភិវឌ្ឍចម្រុះសម្រាប់សហគមន៍ជនបទ ( នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ )

ការអនុវត្តសកម្មភាពបាន ៩៤,៦% ដោយបានគាំទ្រដល់សកម្មភាព ដូចខាងក្រោម៖

- បានគាំទ្រដល់ការអភិវឌ្ឍភូមិចម្រុះចំនួន ០៥ ភូមិ តាមរយៈការផ្តល់កូនឈើហូបផ្លែចម្រុះដល់ចំនួន ៤ ០០០ដើម និងពូជបន្លែចម្រុះចំនួន ៩០០០កញ្ចប់ ដល់ ៥០០គ្រួសារ និងដឹកស្រះគ្រួសារចំនួន ៥០ស្រះ ក្នុងខេត្តគោលដៅចំនួន ៥ រួមមាន ខេត្តព្រៃវែង ខេត្តកំពត ខេត្តត្បូងឃ្មុំ ខេត្តស្ទឹងត្រែង និងខេត្តសៀមរាប
- បានគាំទ្រដល់ការលើកកម្ពស់សន្តិសុខស្បៀងជាលក្ខណៈគ្រួសារ ដោយបានផ្តល់ពូជបន្លែចម្រុះ ៣១៥គ្រួសារ និងផ្តល់សម្ភារធ្វើរោងដីកំប៉ុស្តចំនួន ៣១៥គ្រួសារ ក្នុងខេត្តគោលដៅចំនួន ០២ រួមមាន ខេត្តកែប និងខេត្តសៀមរាប
- បានចុះពង្រឹងសមត្ថភាព គូនាទី និងការកិច្ច គណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) បានចំនួន ៦៩វគ្គ មកពី ៣៧៣ភូមិ ដែលមានសិក្ខាកាមសរុបចំនួន ២ ១៩២នាក់ និង
- បានគាំទ្រដល់ការបណ្តុះបណ្តាលដល់សហគមន៍ជនបទចំនួន ៦០វគ្គ មានសិក្ខាកាមចូលរួមចំនួន ១ ៣៥៩នាក់



## ការអនុវត្តសកម្មភាព ទៅតាមអនុកម្មវិធី (ត)

អនុកម្មវិធីទី៥ នៃកម្មវិធីទី៣ ការអភិវឌ្ឍ និងអភិរក្សជនជាតិដើមភាគតិច ( នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច )

ការអនុវត្តសកម្មភាពបាន ៨៩,០% ដោយបានគាំទ្រដល់សកម្មភាព ដូចខាងក្រោម៖

- បានចុះកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចចំនួន ៧សហគមន៍ នៃខេត្តគោលដៅចំនួន ៤ រួមមាន ខេត្តស្ទឹងត្រែង ខេត្តពោធិ៍សាត់ ខេត្តព្រះសីហនុ និងខេត្តរតនគិរី
- រៀបចំបទបញ្ជាផ្ទៃក្នុងស្តីពីការដឹកនាំ គ្រប់គ្រងការប្រើប្រាស់ដីសមូហភាពសហគមន៍ជនជាតិដើមភាគតិច បានចំនួន ៤សហគមន៍
- បានរៀបចំប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកចំនួន ១លើក និង
- បានរៀបចំសិក្ខាសាលាចំនួន ០១លើក និងបានចុះសិក្សាការងារអត្ថិភាពបង្កើតសហគមន៍គម្រូជនជាតិដើមភាគតិចបានចំនួន ០១សហគមន៍ នៅខេត្តមណ្ឌលគិរី

## ការអនុវត្តសកម្មភាព នៅតាមអនុកម្មវិធី (ត)

អនុកម្មវិធីទី៦ នៃកម្មវិធីទី៣ ការលើកកម្ពស់កម្រិតជីវភាពរស់នៅតាមជនបទដោយមន្ទីរជំនាញ ២៥

ការអនុវត្តសកម្មភាពបាន ១០០% ដោយបានគាំទ្រដល់សកម្មភាព ដូចខាងក្រោម៖

- ការស្រាវជ្រាវតម្រូវការទីផ្សារក្នុងសហគមន៍មូលដ្ឋាន
- បណ្តុះបណ្តាលជំនាញមូលដ្ឋានអាជីព
- បំផុសចលនាមហាជនចូលរួមបង្កើតជំនាញអាជីពផ្ទាល់ខ្លួន
- ស្រាវជ្រាវ និងបង្កើតគំនិតច្នៃប្រឌិតអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន
- ផ្សព្វផ្សាយទិវាជនជាតិដើមភាគតិចប្រចាំឆ្នាំ
- ពង្រឹងតួនាទី ភារកិច្ច និងធ្វើបច្ចុប្បន្នភាព គ.អ.ភ និង
- ផ្សព្វផ្សាយ និងបង្កើនឥណទានជនបទ



## ការអនុវត្តសកម្មភាព ទៅតាមអនុកម្មវិធី (ត)

ទន្ទឹមនេះ កម្មវិធីទី៣ ត្រូវបានទទួលថវិកាហិរញ្ញប្បទានដោយដៃគូអភិវឌ្ឍន៍ចំនួន ៥គម្រោង រួមមាន៖

- គម្រោងទី១. គម្រោងបំពេញបន្ថែមលើគម្រោងសហប្រតិបត្តិការកាត់បន្ថយភាពក្រីក្រកម្ពុជា-ចិន ក្រោមមូលនិធិពិសេសមេគង្គ-ឡានឆាង ២០២០ អនុវត្តសកម្មភាពបាន ៧៥% ដោយបានជួសជុលផ្ទះចំនួន ១០០ខ្នង, សាងសង់បង្គន់ចំនួន ១០០បង្គន់, តបណ្តាញអគ្គិសនីចំនួន ៧០ខ្នងផ្ទះ, រៀបចំបណ្តាញអគ្គិសនីក្នុងផ្ទះចំនួន ៧០ខ្នងផ្ទះ, និងរោងផលិតផ្សិត
- គម្រោងទី២. គម្រោងពិពិធកម្មសេដ្ឋកិច្ចជនបទសម្រាប់កសិករមានចំណូលទាប ក្រោមមូលនិធិពិសេសមេគង្គ-ឡានឆាង ២០២១ អនុវត្តសកម្មភាពបាន ៦០% ដោយបានសាងសង់ជម្រកស្រូវចំនួន ១, សាងសង់ឃ្នាំងស្តុកបន្លែចំនួន ៣, ផ្តល់ត្រាក់ទ័រចំនួន ១គ្រឿង, និងបានផ្តល់ដីកសិកម្មចំនួន ៥០០បារ
- គម្រោងទី ៣. គម្រោងចែកចាយទឹកស្អាត ដើម្បីអនាគតទាំងអស់គ្នា ក្រោមមូលនិធិពិសេសមេគង្គ-ឡានឆាង ២០២១ អនុវត្តសកម្មភាពបាន ៦០% ដោយបានតបណ្តាញទឹកស្អាតចំនួន ៣១ ៥០០ម៉ែត្រ, ផ្តល់កំពូទ័រ និងព្រីនធីរចំនួន ៤ឈុត, និងវត្តបណ្តុះបណ្តាលចំនួន ១០វត្ត

## ការអនុវត្តសកម្មភាព ទៅតាមអនុកម្មវិធី (ត)

- **គម្រោងទី ៤. ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ** ក្រោមកិច្ចសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ក្នុងគោលបំណងលើកកម្ពស់លក្ខខណ្ឌរស់នៅ និងផ្តល់អាទិភាពដល់សហគមន៍ជនបទ បង្កើននិរន្តរភាពប្រាក់ចំណូលកសិកម្ម និងអភិបាលកិច្ចល្អនៃការអភិវឌ្ឍជនបទ ដែលនឹងអនុវត្តនៅខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន
- **គម្រោងទី ៥. ភូមិគំរូចលនាភូមិថ្មី** ក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលចលនាភូមិថ្មីនៃសាធារណរដ្ឋកូរ៉េ (KOREA SAEMAUL UNDONG CENTER) ក្នុងគោលបំណងលើកកម្ពស់លក្ខខណ្ឌរស់នៅ និងផ្តល់អំណាចដល់សហគមន៍ជនបទ បង្កើននិរន្តរភាពកសិកម្ម និងការពង្រឹងសមត្ថភាពដល់ប្រជាជនជនបទ បាននិងកំពុងអនុវត្តគម្រោងនៅភូមិចំនួន ០៤ ក្នុងឃុំព្រៃវែង ឃុំស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

# ៣. បញ្ហា និងការប្រឈម

## ក. បញ្ហា

- អត្រាកាតក្រីក្រខ្ពស់នៅជនបទ
- ការគាំទ្រទីផ្សារផលិតផល កសិផលនៅមានកម្រិត
- កង្វះកម្លាំងពលកម្មជំនាញនៅជនបទ
- កំណើននៃបំណុលរបស់ប្រជាជនជនបទ
- អត្រាចំណាកស្រុកខ្ពស់ នាំឱ្យរាំងស្ទះដល់ការអភិវឌ្ឍនៅមូលដ្ឋាន
- កង្វះការគាំទ្រក្នុងការរៀបចំចងក្រងសហគមន៍ធុរកិច្ចជនបទ
- អត្តសញ្ញាណរបស់សហគមន៍ជនជាតិដើមភាគតិចមួយចំនួនប្រឈមនឹងការបាត់បង់
- ការអនុវត្តសកម្មភាពការងារពិពិធកម្មសេដ្ឋកិច្ចជនបទនៅមានកម្រិត
- ប្រជាជននៅជនបទពុំមានកិច្ចសហការ និងការចូលរួមថែទាំ និងប្រើប្រាស់នូវធនធានជារួម

### ៣. បញ្ហា និងការប្រឈម (ត)

#### ខ. ការប្រឈម

- កិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធនៅមានកម្រិត
- ការចូលរួមរបស់ប្រជាពលរដ្ឋជនបទនៅមានកម្រិត
- ការគាំទ្រថវិកាជាតិ និងដៃគូអភិវឌ្ឍន៍មិនទាន់ឆ្លើយតបនឹងតម្រូវការ
- សមត្ថភាពមន្ត្រីនៅមានកម្រិត។

# កិច្ចសន្ទនា ដើម្បីស្វែងរកដំណោះស្រាយ

